

20. សូមអរព្រះគុណព្រះអម្ចាស់ ដែលប្រទានអោយមានវិធីជាច្រើន ដែលអាចនាំអោយមនុស្សលីដំណឹងល្អនៅក្នុងប្រទេសដា ណីម៉ាក។ សូមអោយអ្នកដែលមិនទាន់ជឿ ហើយកំពុងស្វែងរកអត្ថន័យនៅក្នុងជីវិត ទទួលបានសេចក្តីសង្គ្រោះ និងការស្តារឡើងវិញតាមរយៈទ្រង់។ (រ៉ូម ១:១៦)

21. ព្រះអម្ចាស់អើយ សូមបើកភ្នែកអ្នកមិនជឿនៅប្រទេសអេស្បាញ ដែលកំពុងរងគ្រោះដោយរោគរាតត្បាត ហើយសូមអោយពួកគេកត់ឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានបង្ហាញនៅលើលើឆ្មារក្រុងភ្នំកាលរ៉ាវី។ (យ៉ូហាន ៣:១៦)

22. បិតាអើយ យើងសូមអធិស្ឋានសូមអោយព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ ធ្វើការក្នុងជីវិតអ្នកមិនជឿដែលនិយាយភាសាស៊ិយអែក ដែលពួកគេបានស្តាប់កម្មវិធី សន្ទនានៃដួងចិត្ត ដើម្បីនាំមកនូវការយល់ដឹងពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះចំពោះពួកគេ។ (១ យ៉ូហាន ៤:១៦)

23. ឱ ព្រះបិតាអើយ ទូលបង្គំសូមអធិស្ឋានសម្រាប់អ្នកមិនទាន់លីដំណឹងល្អ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានដួងចិត្តរឹងរូស និងអោយពួកគេបិទគ្រឿងនៃការស្តាប់សម្លេងរបស់ពួកគេ មកស្តាប់ព្រះសូរសៀងរបស់ទ្រង់វិញ។ (ហេព្រើរ ៣:៨)

24. បិតាអើយ ចំនួនគ្រិស្តបរិស័ទដែលសកម្មក្នុងប្រទេសសហរដ្ឋអាមេរិកមានការធ្លាក់ចុះពាក់កណ្តាលចាប់តាំងពីឆ្នាំ ២០០០ ស្របពេលដែលការមិនជឿព្រះកេរ្តិ៍ឈ្មោះឡើងទ្វេដង។ បិតាអើយ សូមអោយអ្នកទាំងនោះមានការភ្ញាក់រលឹក ហើយស្វែងរកទ្រង់វិញ។ (រ៉ូម ១៣:១១)

25. ព្រះអម្ចាស់អើយ សូមអោយប្រជាជននៅប្រទេសអាណូបានមានការចាប់ អារម្មណ៍ជាមួយកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម ហើយសូមអោយពួកគេមានបំណងចិត្តក្នុងការចង់ស្គាល់ ទ្រង់ ព្រមទាំងទទួលស្គាល់ថា ទ្រង់គឺជាព្រះគ្រីស្តផងដែរ។ (សូភាសិត ៨:១៧)

26. ព្រះបិតាអើយ យើងសូមអធិស្ឋានសម្រាប់ស្ត្រីជនជាតិកណ្តា ដែលធ្វើចំណាកស្រុកពីរដ្ឋមួយទៅរដ្ឋមួយ ដើម្បីរៀបការ ទទួលបានការអប់រំ និងការងារ។ បើទោះបីជាពួកគេមានការលំបាក និងប្រឈមនឹងសេចក្តីល្អឯកដោយ សូមអោយជីវិតខាងវិញ្ញាណរបស់ពួកគេ ត្រូវបានស្តារឡើងវិញ តាមរយៈការប្រកបជាមួយគ្រិស្តបរិស័ទក្នុងតំបន់របស់ពួកគេ។ (ហេព្រើរ ១០: ២៥-២៥)

27. កាលពីជំនាន់មុន ប្រទេសកូរ៉េបានផ្លាស់ប្តូរពីក្រុមមនុស្សដែលមិនជឿ ទៅជាក្រុមមនុស្សដែលបញ្ចូលបេសកជនទៅវិញ។ សូមអធិស្ឋានអោយព្រះវិញ្ញាណនៅក្នុងខាងត្បូង អាចប្រើប្រាស់បទពិសោធន៍នេះ ដើម្បីនាំយុទ្ធសាស្ត្រវិជ្ជាជីវិតក្នុងការផ្សាយដំណឹងល្អដល់ប្រជាជនដែលមិនទាន់បានស្គាល់ទ្រង់ផងដែរ។ (ទំនុកតម្កើង ៣២:៨)

28. ព្រះអម្ចាស់អើយ យើងសូមអធិស្ឋានសម្រាប់វិទ្យុនៃកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបានផលិតសម្រាប់ផ្សព្វផ្សាយនៅក្នុងហ្វីលីពីន និងអត្ថបទដែលក្រុមការងារនៅប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តក្រុមអ្នកជឿ និងប៉ះពាល់ដល់ដួងចិត្តអ្នកមិនជឿ ដើម្បីអោយពួកគេពិចារណា និងទទួលយកសេចក្តីពិតនៃព្រះយេស៊ូគ្រីស្ត។ (ទំនុកតម្កើង ៨៦:១១)

29. ឱ ព្រះបិតាអើយ មានកុលសម្ព័ន្ធជាង១០០ក្រុម ដែលរស់នៅដាច់ស្រយាល ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមិនមានសាលារៀន ការថែទាំសុខភាព ឬទំនាក់ទំនងជាមួយពិភពខាងក្រៅ។ សូមព្រះអង្គបញ្ជូនមនុស្សទៅទីនោះ ដើម្បីជួយដល់ការប្រែក្លាយចំណេះដឹង ហើយនាំក្រុមអ្នកបកប្រែអត្ថបទព្រះគម្ពីរ ដើម្បីបំពេញសេចក្តីត្រូវការខាងដ្បាលវិញ្ញាណ និងភាសាក្នុងដួងចិត្តផងដែរ។ (១យ៉ូហាន ៣:១៧)

30. ព្រះអម្ចាស់អើយ កូនសូមអរព្រះគុណទ្រង់ សម្រាប់ក្រុមស្ត្រីក្នុងក្តីសង្ឃឹមនៃប្រទេសអេត្យូពី ក្នុងការបម្រើដោយសេចក្តីស្រឡាញ់ទៅដល់ស្ត្រីសាសន៍នៃ ទ្រី តាមរយៈការស្តាប់សម្លេងនៃការព្យាបាល និងការផ្តល់សេវាសុខភាពដល់ស្ត្រីជាច្រើន ដែលកំពុងដាក់សេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូគ្រីស្ត។ (១ពេត្រុស ៤:១០)

31. ឱ ព្រះបិតាអើយ សូមអោយអស់អ្នកដែលទទួលព្រះគម្ពីរដោយឥតគិតថ្លៃ ពីសំណាក់ដៃគូរបស់យើងនៅក្នុងប្រទេសបារាំងអោយអ្នក ទទួលបានអាសនៈរបស់ទ្រង់ ស្គាល់ទ្រង់ និងទទួលសារនៃសេចក្តីសង្គ្រោះតាមរយៈព្រះគម្ពីរ និងទទួលជឿព្រះយេស៊ូផងដែរ។ (រ៉ូម ១០:១៧)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.



Women of Hope Prayer Calendar

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2021. 05. អធិស្ឋានសម្រាប់ក្រុមមនុស្សដែលមិនទាន់ទទួលជឿព្រះ

ដូច្នោះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ 20ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្ហាត់អ្នករាល់គ្នាផង។ (ម៉ាថាយ ២៨:១៩-២០)

យើងត្រូវតែផ្សាយដំណឹងល្អដល់ចុងផែនដីនេះ បើយោងតាមពាក្យបញ្ជាចុងក្រោយដែលព្រះយេស៊ូគ្រីស្តបានទុកសម្រាប់យើង។ ចុងបញ្ចប់នៃផែនដី គឺគ្រាន់តែជាអ្នកជិតខាងមិត្តភក្តិ

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twr.or.kr

អធិស្ឋានសំរាប់.....

1. ឱ ព្រះវរបិតាអើយ
សូមប្រទានប្រាជ្ញាដល់អ្នកជឿនៅប្រទេសអេត្យាពី
នៅពេលដែលពួកគេចែកចាយពិដណ្ឌិលល្អរបស់ព្រះយេស៊ូវ
ដល់សហគមន៍ដែលមិនបានលឺពីដំណឹងល្អនៃទ្រង់
ហើយសូមអោយពួកគេចាប់អារម្មណ៍ជាមួយសេចក្តីជំនឿទ្រង់
និងទទួលយកសេចក្តីពិតរបស់ព្រះយេស៊ូវ។ (យ៉ាកុប ១:៥)

2. ប្រទេសកូរ៉េខាងជើងជាប្រទេសដែលដំណឹងល្អរបស់ព្រះយេស៊ូវ
មិនអាចចូលទៅបាន ហើយជាប្រទេសដែលបៀតបៀន
នឹងប្រឆាំងគ្រីស្ទបរិស័ទ។ ព្រះអង្គអើយ
សូមប្រើប្រាស់ការចាក់ផ្សាយកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម
ដើម្បីអាចនាំដំណឹងល្អដល់ប្រជាជាតិដ៏ធំកាន់នេះ។ (១ពេក្រុស
៤:១៥-១៦)។

3. មានមនុស្សជាច្រើនបានលឺពីព្រះបន្ទូលរបស់ទ្រង់។
សូមប្រទានពរដល់ព័ន្ធកិច្ចដែលលោងចាប់មនុស្សដោយដំ
ណឹងល្អ។ បិតាអើយ សូមត្រាស់ហៅអ្នកដែលរង្វេង
និងបាត់បង់អោយត្រឡប់មករកទ្រង់វិញ
ហើយបណ្តេញអំណាចនៃអំពើបាបដែលពួកគេមាន
ដើម្បីអោយពួកគេស្តាប់ទ្រង់ ដែលជាអង្គសង្គ្រោះ។ (អេភេសូ
៦:១២)

4. ព្រះវរបិតាអើយ
សូមជួយអ្នកជឿនៅប្រទេសហ្វាំងឡង់អោយមានជីវិតដែល
កោតខ្លាចដល់ព្រះ។
សូមជំរុញចិត្តរបស់ពួកគេអោយចេះចែករំលែកសេចក្តីជំនឿ
និងសេចក្តីសង្ឃឹមរបស់ពួកគេ
និងការធ្វើទីបន្ទាល់ពីជីវិតរបស់ពួកគេដែលមាននៅក្នុងទ្រង់
ដល់អស់អ្នកដែលមិនបានស្តាប់ទ្រង់
និងអ្នកដែលរង្វេងចេញពីសេចក្តីជំនឿផងដែរ។ (ភិលីព
១:៦)

5. ព្រះអង្គអើយ
យើងសូមសរសើរតម្កើងទ្រង់ដល់ក្រុមអធិស្ឋានស្មោះត្រង់
នៅក្នុងប្រទេសអ៊ុយហ្គាយ
ដែលបានធ្វើការអធិស្ឋានសម្រាប់ប្រជាជាតិរបស់ពួកគេដែល
មិនទាន់បានលឺដំណឹងល្អរបស់ព្រះជាម្ចាស់។
តាមរយៈក្រុមអធិស្ឋានរៀនរាល់លាចនៅក្នុងវិទ្យុ
និងការចាក់ផ្សាយកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម
នោះអាចលោងចាប់អ្នកមិនជឿអោយចូលរួមផងដែរ។
(កូរ៉ុស ៤:៣-៤)

6. ព្រះអម្ចាស់អើយ សូមទ្រង់ការពារដល់គ្រីស្ទបរិស័ទ
និងអ្នកមិនទាន់ជឿ
ដែលទទួលបានការបង្រៀនក្នុងក្លាយ។
សូមផ្តល់អោយពួកគេនូវប្រាជ្ញាដែលមកពីទ្រង់
ដើម្បីអោយពួកគេដឹង និងស្គាល់ពីសេចក្តីពិត។ (យេរេមា
២៣:១៦)

7. បិតាអើយ
យើងសូមអធិស្ឋានសម្រាប់ក្រុមកុលសម្ព័ន្ធនៅហ្វីលីពីន

ដែលយើងមិនអាចលោងចាប់ពួកគេបាន
ដោយសារតែប្រជាជននៅទីនោះ
រស់នៅតាមបែបប្រពៃណីដាច់ដោយឡែកពីសហគមន៍ផ្សេង
ៗទៀត
ប៉ុន្តែពួកគេក៏បានចាប់ផ្តើមបញ្ជូនកូនរបស់ពួកគេទៅសាលា
រៀនផងដែរ។ សូមនាំមនុស្សនៅទីនោះ
អោយមានការបកប្រែអត្ថបទព្រះគម្ពីរសម្រាប់ពួកគេ
និងបម្រើដល់តម្រូវការជាច្រើនរបស់ពួកគេផងដែរ។
(សុភាសិត ១៩:១៧)

8. ដោយមានសង្ឃឹមថានឹងទទួលបានភាពខាងវិញ្ញាណ
ការត្រាស់ដឹង និងការដោះ
នោះបានអប់រំគ្រួសារនៅក្នុងប្រទេសឥណ្ឌាអនុវត្តតាមបែប
អាបធ្មប់ ដែលនាំអោយមានការធ្វើអត្តឃាត
និងឃាតកម្មកើតឡើង។ ឱ ព្រះអម្ចាស់អើយ
សូមទ្រង់នាំអ្នកជឿអោយទៅដល់ទីកន្លែងនោះ
និងប្រាប់ពួកគេពីដំណឹងល្អរបស់ព្រះយេស៊ូវ
ដើម្បីអោយពួកគេបានស្តារឡើងវិញ។ (សុភាសិត ៩:១០-១១)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(តូមរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខាណាតនីក្នុងព្រៃ)
Tel: 092 60 60 51 /086 60 60 56

9. សូមប្រទានកម្លាំងដល់ព័ន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹម
ដែលមានដៃគូរសហការណ៍ដែលជាអង្គការគ្រីស្ទបរិស័ទដទៃ
ទៀត។ បិតាអើយ
សូមដឹកនាំយើងក្នុងការខិតខំប្រឹងប្រែងរួមគ្នា
ដើម្បីនាំមនុស្សជាច្រើនបែរមកព្រះយេស៊ូវគ្រីស្ទ
ហើយទទួលទ្រង់ជាព្រះអង្គសង្គ្រោះរបស់ពួកគេផងដែរ។
(ម៉ាថាយ ៩: ៣៧-៣៨)

10. ព្រះអង្គអើយ
សូមជួយគ្រីស្ទបរិស័ទនៅក្នុងប្រទេសអាល់បានី
អោយរស់នៅក្នុងពន្លឺ
នៅពេលដែលពួកគេនៅក្នុងភាពងងឹត
ហើយបម្រើដល់មនុស្សដោយសេចក្តីស្រឡាញ់ក្នុងនាមរបស់
ទ្រង់។
សូមនាំអ្នកមិនជឿអោយចង់បានការផ្លាស់ប្តូរនៅក្នុងជីវិត
និងមានទំនាក់ទំនងជាមួយទ្រង់។ (ម៉ាថាយ ៥:១៥)

11. ឱ ព្រះអម្ចាស់អើយ
សូមអរព្រះគុណទ្រង់ដែលកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម
បានផ្សាយចេញពីតំបន់កាស៊ីស
ទៅដល់សាធារណៈជនខាងដែលមានការភ័យរឹងខ្លាំងខាង
សាសនា។ ព្រះអង្គអើយ
សូមអោយមានការចាក់ផ្សាយមានសេវាអង់គ្លេសរឹងមាំ
និងអាចលឺដល់អ្នកដែលចង់លឺពីព្រះយេស៊ូវផងដែរ។
(ម៉ាកុស ១៦: ១៥-១៦)

12. ព្រះអម្ចាស់អើយ
សូមនាំស្ត្រីស្ត្រីក្រីក្រនៅក្នុងប្រទេសប៊ូឡាញ
ដែលគាត់ជាម្នាក់ដែលមានចិត្តនេះឆ្ងល់ក្នុងការសារ
“អ្នកមានតម្លៃ” ទៅដល់ស្ត្រីដែលជួបការលំបាក។ (កាឡាទី
៦:១០)

13. បិតាអើយ សូមប្រទានទាំងថវិការ
និងដំណើរការនៃព័ន្ធកិច្ចនៃអង្គការដៃគូរបស់យើង
គឺអង្គការលូរីយ៉ា និវរិស
ក្នុងការចែករាយដំណឹងល្អដល់អ្នកមិនជឿ
តាមរយៈបណ្តាញសង្គម។ (កូរ៉ុស ៤:២)

14. ព្រះអម្ចាស់អើយ ប្រទេសចិនជាលំដាប់ទី២
ដែលមានគ្នាលេខខ្ពស់ដែលពិបាកក្នុងការលោងចាប់អ្នកមិន
ជឿ។ សូមផ្តល់អោយអ្នកជឿនៅប្រទេសចិន
នូវភាពថ្លៃថ្នូរខ្ពស់
និងភាពក្លាហានក្នុងការផ្សព្វផ្សាយដំណឹងល្អ
ដោយមិនចូលរួមក្នុងនយោបាយ។ (២ ទីម៉ូថេ ៤:២)

15. ឱ ព្រះបិតាអើយ សូមដឹកនាំក្រុមជំនុំប្រទេសបារាំងក្រោយ
ក្នុងការរៀបចំ និងបណ្តុះបណ្តាលដល់ក្រុមការងាររបស់ខ្លួន
ដើម្បីនាំមនុស្សកាន់តែច្រើនទទួលបានដំណឹងល្អ
និងក្រុមគ្រួសារទាំងមូលបែរមកព្រះយេស៊ូវ។ (២ ទីម៉ូថេ
៣:១៦)

16. យើងសូមសរសើរតម្កើងទ្រង់
សម្រាប់អង្គការដៃគូអន្តរជាតិនៃSTWR ប្រទេសអាឡឺម៉ង់
ដែលលោងចាប់អ្នកមិនជឿ
តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រតិទិនអធិស្ឋាន
និងការបង្រៀនដែលងាយយល់សម្រាប់អ្នកមិនទាន់ស្គាល់
ព្រះគម្ពីរ។ (រ៉ូម ១០:១៤)

17. ព្រះអម្ចាស់អើយ
សូមប្រើក្រុមស្ត្រីក្នុងក្តីសង្ឃឹមនៃប្រទេសអ៊ុយក្រែន
ដែលមានកម្មវិធី និងសម្ភារៈរបស់ពួកគេ
ដើម្បីលោងចាប់អ្នកមិនជឿដែលមិនទាន់ជឿក្នុងប្រ
ទេសរបស់ខ្លួន។ (រ៉ូម ១០:១៤)

18. ព្រះអម្ចាស់អើយ
សូមប្រទានប្រាជ្ញាដល់ក្រុមរបស់យើងនៅក្នុងប្រទេសហ្វីលីពីន
ដើម្បីអោយពួកគេអាចលើកទឹកចិត្តដល់អ្នកធ្លាក់ទឹកចិត្ត
និងអស់សង្ឃឹម
និងមានប្រាជ្ញាក្នុងការឆ្លើយតបទៅកាន់អ្នកដែលដើរតាម
ជំនឿផ្សេងទៀតផងដែរ។ (សុភាសិត ២:៦)

19. បិតាអើយ សូមប្រើអង្គការទាំង៤០
ក្នុងបេសកកម្មរួមគ្នាក្នុងទិវាបណ្តាញអន្តរជាតិ
ដើម្បីលោងចាប់អ្នកមិនជឿ ដែលធ្វើនៅថ្ងៃអាទិត្យ ទី២៣
ខែឧសភាខាងម្នាខនេះ
ក្នុងការអោយគ្រីស្ទបរិស័ទនាំដំណឹងល្អដល់អ្នកដទៃ។
សូមចូលមើលនៅក្នុង athirdofus.com។ (ម៉ាថាយ ២៨:១៩)